

27. បិតាអើយ សូមការពារ និងថែរក្សាដល់ស្ត្រីជនភៀសខ្លួន ដែលត្រូវបានគេមើលងាយ រកងប្រវ័ញ្ច រំលោភបំពាន និងរំលោភផ្លូវភេទផងដែរ។

28. សូមអោយជនភៀសខ្លួនស្ត្រីដែលធ្វើដំណើរឆ្លងកាត់ប្រទេសសីសីបានលឿនដំណើរ ងល្អ និងទទួលបានជំនួយដូចជាកន្លែងស្នាក់នៅ និងអាហារសម្រាប់កំឡុងពេលធ្វើដំណើរផងដែរ។

29. ឱ ព្រះជាម្ចាស់អើយ សូមអោយស្ត្រីសាសន៍ដទៃដែលបានរៀបការជាមួយបុរសសាសន៍ផ្សេង រៀនភាសា និងវប្បធម៌របស់សាសន៍នោះ ហើយសូមអោយពួកគាត់ទទួលបានការយកចិត្តទុកដាក់ សេចក្តីស្រឡាញ់ និងការយល់ចិត្តពីសំណាក់សហគមន៍គ្រិស្តបរិស័ទផងដែរ។

30. ព្រះអម្ចាស់អើយ សូមអធិស្ឋានសម្រាប់ស្ត្រីភៀសខ្លួនជនជាតិវៀតណាមនៅកំឡុងឆ្នាំ ១៩៩៧ ដោយសារតែសង្គ្រាមវៀតណាម ហើយបានរៀបការជាមួយបុរសជនជាតិចិន។ ពួកគាត់ត្រូវបានគេបដិសេធមិនអោយមានសញ្ជាតិ ហើយកូនៗរបស់ពួកគេកើតមកដែលប្រទេសមិនទទួល កូនៗទទួលបានការអប់រំទាប និងមានជីវភាពក្រីក្រផងដែរ។

Phum Rong Chak, Sangkat Kok Kleang, Khan Sen Sok, Phnom Penh  
 (ភូមិរោងចក្រ សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ)  
 Tel: 092 60 60 51 /086 60 60 56

### “소망의 기도” 에 여러분을 초대합니다.

📅 毎月 첫 주 금요일 10:30~12:00

📍 TWR 북방선교방송  
 ▶ 서울 관악구 양녕로 15길 월드빌딩 6층  
 ▶ 지하철 이용 시 2호선 봉천역 6번 출구  
 ▶ 버스 이용 시 KT 관악지점 하차

☎️ 전화 02-886-5671  
 ✉️ 이메일 phkorea@twrk.or.kr  
 📱 카카오톡 아이디 nard70

### “소망의 기도” 에서는...

기도달력을 통해  
 전 세계의 고통받는 여성들을 위해 기도합니다.

한국인 뿐만 아니라 베트남, 태국, 인도네시아,  
 중국, 일본, 필리핀, 캄보디아 등  
 이주민 여성들도 함께 참여하여 기도합니다.

각 나라를 위해  
 구체적인 기도제목을 가지고 기도합니다.

서로를 위해 기도합니다.



ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



### 2020. 6. សំណូមពរការអធិស្ឋានលើជនភៀសខ្លួនជនអន្តោប្រវេសន៍ជនរងគ្រោះតំបន់សង្គ្រាម

ជារៀងរាល់នាទី មានមនុស្ស២៥នាក់នៅលើពិភពលោក បានចាកចេញពីអ្វីដែលខ្លួនមាន ដើម្បីជៀសផុតពីសង្គ្រាម ឬបញ្ហាសុខស្ថាន ឬភេរវកម្ម។ បច្ចុប្បន្ននេះ មានជនភៀសខ្លួន ៧០.៨លាននាក់ទៅទាំងពិភពលោក។ យើងអធិស្ឋានសម្រាប់ជនភៀសខ្លួនទាំងនោះ ដែលពួកគាត់កំពុងស្វែងរកសិទ្ធិជ្រកកោន ហើយមានអ្នកខ្លះផ្លាស់ទីលំនៅដោយសារតែគ្រោះមហន្តរាយធម្មជាតិ គ្មានការងារធ្វើ ឬការធ្វើចំណាកស្រុក ដោយសារតែចង់បានជីវភាពមួយដែលល្អប្រសើរ។

### TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층  
 전화 (02)886-5671 / 이메일 phkorea@twrk.or.kr

# អធិស្ឋានសំរាប់.....

1. ឱ ព្រះអង្គអើយ ទ្រង់ជាទីជម្រករបស់ទូលបង្គំ និងជាបំរើមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។ ទូលបង្គំចង់រស់នៅក្នុងព្រះពន្លារបស់ទ្រង់ និងជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ។ ទំនុកតម្កើង 61:3-4
2. បិតាអើយសូមផ្តល់នូវប្រាជ្ញាដល់អ្នកស្រី ភីគីប៊ែង ហើយសូមឲ្យគាត់បានយល់ពីព្រះបន្ទូលរបស់ទ្រង់ ហើយសូមឲ្យការអធិប្បាយរបស់គាត់មានការប៉ះពាល់ទៅដល់ជ្រកម្ត្រីដែលចូលរួមសន្និបាតរបស់ព័ន្ធកិច្ចស្រ្តីក្នុងក្តីសង្ឃឹមរបស់យើងផងដែរ។
3. ព្រះវរបិតាអើយ សូមទ្រង់បានបើកដួងចិត្តរបស់អ្នកជឿនៅប្រទេសហ្វាំងឡង់អោយបានឃើញជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ឲ្យដូចអ្នកគ្រប់គ្នាដែលទ្រង់បានបង្កើតអោយពួកគេមានភាពដូចជាទ្រង់។សូមអំណរ រាងកាយដែលជាព្រះវិហាររបស់ព្រះគ្រីស្ទ ហើយដកអស់ទាំងកំហឹង និងការរើសអើងចេញពីគេផងដែរ។
4. បិតាដែលគង់នៅស្ថានសួគ៌អើយ យើងសូមអធិស្ឋានសូមនូវការការពារ ថែរក្សាសម្រាប់ក្រុមគ្រួសារគ្រីស្ទបរិស័ទដែលនៅប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានគេធ្វើទុក្ខបៀតបៀន ដោយសារសេចក្តីជំនឿរបស់ពួកគេ ហើយត្រូវបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ និងត្រូវផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីធានាសុវត្ថិភាព និងភាពសុខសាន្តរបស់ពួកគេ។
5. បិតាអើយ យើងអធិស្ឋានអោយជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ដែលមកពីប្រទេសអ៊ុយក្រែន និងប្រទេសជិតខាង ដែលបានមកស្វែងរកសុវត្ថិភាព និង ជីវិតដែលល្អប្រសើរនៅក្នុងប្រទេសប៉ូឡូញ អោយពួកគេទទួលបានការគោរព ការការពារ ការគាំទ្រ និងទទួលបានរង្វាន់សមស្របសម្រាប់ការងារដែលពួកគេបានធ្វើ។
6. ព្រះអង្គអើយ យើងអធិស្ឋានសំរាប់ប្រជាជនម៉ូស្លីមជិត៥លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសអាឡឺម៉ង់ដែលភាគច្រើនជាជនភៀសខ្លួន។ សូមអោយគ្រីស្ទបរិស័ទ បានរាប់អានពួកគេ ហើយចែករំលែកអំពីជីវិតរបស់ពួកគេ និងដំណឹងល្អអំពីព្រះយេស៊ូជាមួយពួកគេផងដែរ។
7. ព្រះវរបិតានៃយើងខ្ញុំអើយ សូមទ្រង់ប្រទាននូវព្រះពរដល់សហគមន៍រ៉ូម៉ានី ដែលជាជនអន្តោប្រវេសន៍ទូទាំងប៉ែកអឺរ៉ុប និងអាមេរិក ដែលពួកគេចាកចេញពីផ្ទះ ដើម្បីស្វែងរកជីវិតដែលប្រសើរ សូមអោយពួកគេបាននៅតែស្វែងរកទ្រង់គ្រប់ទីកន្លែងដែលពួកគេទៅ។
8. សូមទ្រង់បានពង្រឹងសេចក្តីជំនឿរបស់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ អោយនៅតែជានិច្ចខាងឯព្រលឹងវិញ្ញាណ ដើម្បីឆ្លុះបញ្ចាំងឲ្យបានឃើញពីទ្រង់គ្រប់ទីកន្លែងដែលពួកគេទៅ។ សូមឱ្យសេចក្តីសង្គ្រោះ និងការរស់ឡើងវិញបានទៅដល់ពួកគេផងដែរ។។
9. សូមឱ្យអ្នកជឿនៃប្រទេសកាណាដាមានដួងចិត្តនៃការអាណិតអាសូរ

និងមេត្តាករុណា ដែលមកពីព្រះអម្ចាស់ចំពោះជនភៀសខ្លួន និងជនអន្តោប្រវេសន៍។ សូមឲ្យការផ្សព្វផ្សាយដំណឹងល្អរបស់ពួកគេមានប្រសិទ្ធភាព និងពោរពេញទៅដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ។

10. យើងសូមអធិស្ឋានសម្រាប់ជនភៀសខ្លួនរាប់លាននាក់ ដែលនៅប៉ែកអឺរ៉ុប ក្នុងការបើកចិត្តចំពោះដំណឹងល្អរបស់ទ្រង់។ ហើយសូមឲ្យពួកគេបានដឹងថា គ្រប់ស្ថានការណ៍ទាំងអស់គឺទ្រង់ជាអ្នកកំណត់ ហើយបិតាអើយ សូមទ្រង់បាននាំការព្យាបាល សុវត្ថិភាព និងសេចក្តីសង្ឃឹមដល់ជនភៀសខ្លួនម្នាក់ៗ។

11. បិតាអើយ សូមអោយសន្តិភាព និងភាពសេចក្តីសុខសាន្តមានទៅដល់ជនភៀសខ្លួនដែលរស់នៅជំរុំជាជាប និងកាតូម៉ា និងកេនយ៉ា។ ហើយសូមឱ្យអាជ្ញាធរមានប្រាជ្ញាក្នុងការសម្រេចចិត្ត ការសហការណ៍។

12. យើងសូមអធិស្ឋានសម្រាប់ប្រទេសបារាំង ដែលបានសន្យាថានឹងផ្តល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួន ដែលកំពុងតែរងនូវការគំរាមកំហែង តាមរយៈការជិះជាន់ និងអំពើហិង្សាផ្នែកនយោបាយ។

13. បិតាអើយ សូមដឹកនាំ និងផ្គត់ផ្គង់ដល់ប្រជាជនអាល់បានីដែលបានចាកចេញពីប្រទេសរបស់ខ្លួនដោយសារ តែភាពអត់ការងារធ្វើ ដើម្បីស្វែងរកអនាគតដែលល្អប្រសើរ។

14. ព្រះវរបិតាអើយ យើងអធិស្ឋានសម្រាប់លំនៅដ្ឋានក៏ដូចជាជម្រក និងការងារសម្រាប់ប្រជាជន1 លាននាក់ដែលបានផ្លាស់ប្តូរពីតំបន់ជនបាស់នៃប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ។ សូមឲ្យគ្រីស្ទបរិស័ទក្នុងស្រុកលើកទឹកចិត្ត និងគាំទ្រដល់ពួកគេខាងព្រលឹងវិញ្ញាណ។

15. ដួងចិត្តរបស់យើងស្រែកអំពាវនាវរកនូវការព្យាបាល និងការផ្តល់នូវទីកន្លែងស្នាក់នៅសម្រាប់ជនភៀសខ្លួននៅប៊ូគីណាហ្វាសូ ដែលបានភៀសខ្លួនចេញពីផ្ទះ បន្ទាប់ពីបានឃើញសាច់ញាតិរបស់ពួកគេត្រូវបានសម្លាប់ដោយភេរវករ។

16. ព្រះអង្គអើយ យើងអធិស្ឋានសម្រាប់ធនធានចាំបាច់ដែលអាចជួយដល់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលមកពីប្រទេសគុយបា ប្រទេសវៀតណាម ប្រទេសអេឡិប្រទេសហៃទី និងសាធារណៈរដ្ឋដូមីនីកា ដែលភៀសខ្លួនមករស់នៅប្រទេសអ៊ុយហ្គាយ។ បិតាសូមកុំអោយពួកគេត្រូវបានគេកេងប្រវ័ញ្ច ឬរំលោភបំពាននោះឡើយ។

17. បិតាអើយ យើងសូមអធិស្ឋានឲ្យកម្មវិធីតាមទូរសព្ទដែលបង្កើតឡើងដោយដៃគូនិវេសរបស់យើង គឺអង្គការប្រព័ន្ធផ្សព្វផ្សាយណាវៀរ ក្នុងការនាំយកនូវដំណឹងល្អអំពីព្រះយេស៊ូ ទៅកាន់ជនភៀសខ្លួនមកពីប្រទេសដែលនិយាយភាសាអារ៉ាប់ សូមឲ្យវាជាកម្មវិធីដ៏មានឥទ្ធិពលមួយ ដើម្បីបង្រៀនដល់មនុស្សដែលដកខ្លួនចេញពីទ្រង់ឲ្យបែរមករកទ្រង់វិញ។

18. ឱ ព្រះជាម្ចាស់អើយ យើងសូមអធិស្ឋានសម្រាប់អ្នកដែលកំពុងសម្រាកព្យាបាលរាងកាយ និងផ្លូវចិត្ត ដែលគ្រោះដោយគ្រោះធម្មជាតិនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ សូមអោយរដ្ឋាភិបាល និងក្រុមជំនុំ ជួយអ្នករងគ្រោះទាំងនោះ ដោយការសាងសង់ផ្ទះឡើងវិញ និងការផ្តល់ការងារធ្វើផងដែរ។

19. កូនសូមសរសើរតម្កើងព្រះអង្គ ដែលមជ្ឈមណ្ឌលគ្រីស្ទបរិស័ទអន្តរជាតិនៅក្នុងប្រទេសកូប៊ីនហាក និងប្រទេសអាវ៉ាសៀ បានផ្តល់ជូននូវថ្នាក់រៀនភាសាដាលីម៉ាក និងភាសាអង់គ្លេស ការថ្វាយបង្គំខ្លី និងការរថទាំគ្រូគង្វាល។ សូមអោយជនភៀសខ្លួនដែលចូលរួមក្នុងវគ្គខាងលើនឹងទទួលបានសាររបស់ព្រះគ្រីស្ទ។

20. ថ្ងៃនេះជាទិវានៃជនភៀសខ្លួនទូទាំងពិភពលោក យើងសូមអធិស្ឋានសម្រាប់កម្លាំង ភាពក្លាហាន និងការតស៊ូសម្រាប់អ្នកដែលបានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួន និងប្រទេស ដោយសារតែការរើសអើងពូជសាសន៍ រើសអើងភេទ សញ្ជាតិ ក្រុមសង្គម ឬខាងគំនិតនយោបាយជាដើម។

21. យើងអធិស្ឋានសម្រាប់ជនភៀសខ្លួនដែលមានគ្រប់ជាតិសាសន៍ដែលរស់នៅក្នុងសហគមន៍ត្រូវអាត និងសម្រាប់ការជួបជុំគ្រួសាររបស់ជនភៀសខ្លួនដែលបានបែកគ្នាផងដែរ។

22. មានជនភៀសខ្លួនចូលមករស់នៅក្នុងប្រទេសឥណ្ឌា ដែលជាប្រជាជនរស់នៅជាប់ប្រទេសនោះ ដូច្នេះសូមអោយគ្រីស្ទបរិស័ទបង្ហាញសេចក្តីស្រលាញ់ និងទទួលស្វាគមន៍ដល់ជនភៀសខ្លួនទាំងអស់នោះ។

23 បិតាអើយ យើងខ្ញុំសូមអធិស្ឋានសម្រាប់ការការពារ និងការលើកទឹកចិត្តដល់ជនភៀសខ្លួនដែលទទួលជឿព្រះអង្គនៅក្នុងប្រទេសស៊ុយអែត តែពួកគាត់ត្រូវបានគេបដិសេធមិនអោយទទួលបានសិទ្ធិជ្រកកោននោះទេ។ មិនតែប៉ុណ្ណោះមានជាច្រើនត្រូវបានគេសម្លាប់ដោយសារតែជំនឿរបស់ពួកគេផងដែរ។

24. យើងខ្ញុំអធិស្ឋានសូមអោយក្រុមជំនុំ និងគ្រីស្ទបរិស័ទ នឹងផ្សាយដំណឹងល្អពីព្រះយេស៊ូទៅដល់ជនភៀសខ្លួនជាង 12សែននាក់ និងជនអន្តោប្រវេសន៍ដែលកំពុងរងចាំសិទ្ធិជ្រកកោនពីប្រទេសអេស្ប៉ាញផងដែរ។

25. បិតាអើយ សូមកំសាន្តចិត្តដល់ក្រុមគ្រួសារនៅក្នុងប្រទេសកូរ៉េខាងជើង និងខាងត្រូវ ដែលពួកគាត់បានបែកគ្នាជិត ៧០ឆ្នាំមកហើយ ដោយសារតែសង្គ្រាមកូរ៉េទាំងពីរ។ សូមប្រទានអោយពួកគាត់ទទួលបាននូវសន្តិភាព។

26. ព្រះជាម្ចាស់នៃយើងខ្ញុំអើយ យើងខ្ញុំអធិស្ឋានសម្រាប់ការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ និងអ្នកស្ម័គ្រចិត្តក្នុងការធ្វើការជាមួយអង្គការ ដើម្បីជួយដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួននៅអាមេរិកទ្បាទីន។